




អគ្គនាយកដ្ឋាននគរបាលនិងវេជ្ជាភារកម្ពុជា

សៀវភៅបង្កើនសេវាកម្មប្រើប្រាស់

បង្ហាញ (Upload) ឯកសារគាំទ្រ

ក្នុងប្រព័ន្ធអោស៊ីតូដា



តារាងកំណែ

ល.រ	កាលបរិច្ឆេទ	ជំនាន់	បរិយាយ
១	១៨ មេសា ២០២១	១.០.០	ជំនាន់ដំបូង

មាតិកា

១. សេចក្តីផ្តើម.....	1
២. ការប្រកាសប្រតិបត្តិវិធានការ.....	1
៣. ការដាក់ (Upload) ឯកសារគាំទ្រក្នុងប្រព័ន្ធអេស៊ីកូដា.....	1
៤. ប្រភេទឯកសារដែលមិនត្រូវឱ្យធ្វើការ Upload.....	2
៥. ការបើកមើលឯកសារគាំទ្រ.....	3
៥.១. ចំពោះឯកសារដែលបាន Upload ក្នុងប្រព័ន្ធអេស៊ីកូដា.....	3
៥.២. ចំពោះឯកសារដែលមិនត្រូវឱ្យ Upload ក្នុងប្រព័ន្ធអេស៊ីកូដា.....	3
៦. ទំនាក់ទំនងពេលមានបញ្ហាបច្ចេកទេស.....	4

១. សេចក្តីផ្តើម

អនុលោមតាមខ្លឹមសារលិខិតលេខ ០៧២៨ អគរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ស្តីពីការរំលឹក និងណែនាំបន្ថែមនូវនីតិវិធីគយពាក់ព័ន្ធ ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សូមធ្វើការណែនាំអំពី របៀបដាក់ (Upload) ឯកសារគាំទ្រក្នុងប្រព័ន្ធអាស៊ីគូដា ដូចខាងក្រោម៖


២. ការប្រកាសប្រតិវេទន៍គយ

ប្រតិវេទនាត្រូវប្រកាសប្រតិវេទន៍គយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។


៣. ការដាក់ (Upload) ឯកសារគាំទ្រក្នុងប្រព័ន្ធអាស៊ីគូដា

បន្ទាប់ពីបំពេញទិន្នន័យប្រតិវេទន៍គយក្នុងប្រអប់ព័ត៌មានចប់សព្វគ្រប់ ប្រតិវេទនាត្រូវអនុវត្តដូចខាងក្រោម៖

1. ចូលទៅកាន់ “Att. Doc.” Tab នៃប្រព័ន្ធអាស៊ីគូដា និងបញ្ចូលព័ត៌មាននៃឯកសារគាំទ្រមានជាអាទិ៍ ក្នុងឯកសារ បរិយាយ លេខយោងឯកសារ កាលបរិច្ឆេទ និងព័ត៌មានផ្សេងទៀតបើមាន។ បន្ទាប់ពីបំពេញរួចរាល់ ត្រូវចុចប៊ូតុង “Save” ដូចក្នុងរូប និងបញ្ចូលឯកសារគាំទ្រផ្សេងទៀតបើមាន។



2. ចូលទៅកាន់ “Scan Doc.” Tab នៃប្រព័ន្ធអាស៊ីតូដា និងធ្វើការ Upload ឯកសារគាំទ្រដោយចុចលើប៊ូតុង “New” រួចជ្រើសរើសឯកសារពី Folder ណាមួយក្នុងម៉ាស៊ីនកុំព្យូទ័រ រួចជ្រើសរើសប្រភេទឯកសារឱ្យបានត្រឹមត្រូវ។ បន្ទាប់មកប្រតិវេទករអាចចុចលើប៊ូតុង “New” ដើម្បីជ្រើសរើសឯកសារគាំទ្រផ្សេងទៀត។ បន្ទាប់ពីជ្រើសរើសគ្រប់ឯកសារ ប្រតិវេទករអាចចុច “Ctrl + A” (ដើម្បី Select File ទាំងអស់) រួចចុចលើប៊ូតុង “Upload” ។



3. បន្ទាប់ពី Upload ឯកសារគាំទ្ររួចរាល់ ប្រតិវេទករអាចបំពេញចំណុចផ្សេងទៀតក្នុងប្រតិវេទន៍គយ (បើមាន) ហើយចុចប៊ូតុង “Verify” និង “Validate” ដើម្បីចុះប្រតិវេទន៍គយ។


៤. ប្រភេទឯកសារដែលមិនតម្រូវឱ្យធ្វើការ Upload

1. លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬឯកសារផ្សេងៗទៀតដែលបានអនុម័តក្នុងទម្រង់អេឡិចត្រូនិក និងឯកសារគាំទ្រដែលមានស្រាប់ក្នុងប្រព័ន្ធបញ្ជាតែមួយជាតិ
2. ឯកសារគាំទ្រដែលត្រូវបាន Upload រួចរាល់ក្នុងប្រព័ន្ធប្រព័ន្ធផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ (CVDS)
3. វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដែលចេញដោយប្រព័ន្ធបញ្ជាតែមួយអាស៊ាន និង
4. វិញ្ញាបនបត្រអាករលើតម្លៃបន្ថែមនិងប៉ាតង់

៥. ការបើកមើលឯកសារគាំទ្រ


៥.១. ចំពោះឯកសារដែលបាន Upload ក្នុងប្រព័ន្ធអាស៊ីគូដា

មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច អាចបើកប្រព័ន្ធនៃឯកសារឡើយទៅកាន់ “Scan Doc.” Tab បន្ទាប់មក Select លើ File ណាមួយ (ឬ Ctrl + A ដើម្បី Select ទាំងអស់) រួចចុចលើប៊ូតុង “View Scan” ដូចក្នុងរូបខាងក្រោម៖



៥.២. ចំពោះឯកសារដែលមិនតម្រូវឱ្យ Upload ក្នុងប្រព័ន្ធអាស៊ីគូដា

1. ចំពោះឯកសារក្នុងប្រព័ន្ធបញ្ជាក់តែមួយជាតិ មន្ត្រីគយអាចចុចលើប៊ូតុង “View Attach Document” ដូចក្នុងរូបខាងក្រោម៖



បន្ទាប់មក មន្ត្រីមានសមត្ថកិច្ចនឹងឃើញឯកសារគាំទ្រ ដូចក្នុងរូបខាងក្រោម៖

ប្រតិវេទន៍
2021 PNH01 - I1011

បញ្ជីឯកសារភ្ជាប់
CUSTOMS PERMIT (1)
OTHER

Invoice(888418) Packing List(888419) Authorization Letter(888420) Bill of Lading(888421)

new doc 2021-01-13 12.29.22 1 / 1 100%

TENTAC (THAILAND) CO., LTD.
700/842-843 MOO 3, SAMATA CITY CHONBURI INDUSTRIAL ESTATE, NONGKHAHIA, A PHANTHONG, CHONBURI 20160 THAILAND
Tel : +66 (0) 3821-0777 Fax : +66 (0) 3821-0788 Email: TH_PRAPASSORN@TENTAC.CO.JP

INVOICE DATE: 8-Jan-21

INVOICE NO. TTC01063/2021
C/NEE : GOLDEN APPAREL (CAMBODIA) LTD
PHSAR TRACH VILLAGE, LONGVEK COMMUNE,
KOMPONGTRALACH DISTRICT, KOMPONG CHHANG PROVINCE
KINGDOM OF CAMBODIA
ATTN: CHAINA_CHI ,TEL : +85569297000
VAT: L001-941502347
CIP: PHNOM PENH INL AIRPORT

ITEM NUMBER OF CDC NO.	DESCRIPTION OF GOODS	QUANTITY	UNIT	UNIT PRICES (USD)	AMOUNTS (USD)
II-5	Main Label	735	Doz	0.10	73.50
II-6	Care Label	3,737	Doz	0.10	373.70
II-20	Hang Tag	3,523	Doz	0.02	70.46
II-22	Sticker (For Packing Section)	25,323	Pc	0.02	506.46
II-39	Plastic Tag Pin	7	Box	1.60	11.20

© 2018-2019 អន្តរាគមន៍ព្រំដែនកម្ពុជា រក្សាសិទ្ធិគ្រប់យ៉ាង កំណែ 1.0.0

2. ចំពោះឯកសារក្នុងប្រព័ន្ធប្រព័ន្ធផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ មន្ត្រីគយអាចធ្វើការចម្លងលេខយោងនៃឯកសារគាំទ្រ ចេញពី “Att. Doc.” Tab រួចស្វែងរកឯកសារនោះក្នុងប្រព័ន្ធផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ (CVDS)

៦. ទំនាក់ទំនងពេលមានបញ្ហាបច្ចេកទេស

នៅពេលជួបប្រទះបញ្ហាបច្ចេកទេស ក្នុងអំឡុងនៃការអនុវត្តយន្តការបណ្តោះអាសន្ននេះ ប្រតិវេទករអាចធ្វើការ ទំនាក់ទំនង ដូចខាងក្រោម៖

1. ទាក់ទងទៅកាន់មន្ត្រីផ្ទាល់នៅមាត់ច្រកបំពេញបែបបទគយ ករណីមន្ត្រីគយនៅមាត់ច្រកមិនអាចឆ្លើយតបបាន មន្ត្រីអាចទាក់ទងមកក្រុមការងារបច្ចេកទេស ឬ
2. អាចធ្វើការសួរនៅក្នុងប្រព័ន្ធវេទិការគយ <https://forum.customs.gov.kh/>

សូមអរគុណ!